

关于我们

Proteva 保险公司由柬埔寨股东注资1200万美元实缴资本创立成立。公司致力于为保险行业树立全新的卓越标杆。我们的品牌名称"Proteva"融合了"保护 (PROTECT)"与"永恒 (EVA)"之意, 彰显我们为客户提供长久保障与永恒支持的郑重承诺。

三年来, 恒保始终秉持安全、服务与卓越的核心价值, 赢得了柬埔寨社会各界和企业客户的广泛信赖。我们荣膺国际权威媒体《全球经济学》授予的"2024年度柬埔寨最佳新晋财险公司"及"2025年度柬埔寨成长最快财险公司"双项大奖, 这份殊荣印证了我们追求卓越服务的不懈努力。

恒保以创新引领、财务稳健和服务至上为发展核心。我们不仅满足客户需求, 更通过三大核心优势超越期待: 卓越品质 (提供行业领先的保险产品)、快速响应 (建立高效服务体系)、灵活方案 (量身定制与时俱进的保障计划)。

我们始终坚持以客户为中心的服务理念, 将"PROTECT"核心价值观贯穿于每个服务环节: 专业 (Professionalism)、尊重 (Respect)、客户导向 (Orientation)、协作 (Teamwork)、卓越 (Excellence)、承诺 (Commitment)、透明 (Transparency)。

保险范围

基础保险

- 第三者责任险

1. 第三方死亡或受伤;
2. 第三方财产损失;
3. 法律费用。

附加风险保险

1. 机动车损失险;
2. 盗窃险;
3. 驾驶员责任险;
4. 乘客责任险;
5. 罢工、暴乱和市民骚乱;
6. 涉水险。

保险期限

12个月

保费支付期

在保单生效之日起30天内支付给本公司。

被保险人可通过以下方式缴纳保费: 现金、支票、手机应用程序, 或向恒保保险公司账户进行银行转账。

责任免除

1. 无效驾照;
2. 受酒精或毒品影响;
3. 用于非法目的;
4. 在没有经过保险公司的同意下由非合作修理厂的员工驾驶和拖运;
5. 非意外事故造成的损失或损坏;
6. 机动车主将机动车挪作他用而造成的损失或损坏;
7. 因超载而造成的损失;
8. 在柬埔寨王国境外发生的损坏或损失;
9. 因战争、恐怖袭击、核武器、罢工、暴乱和民间骚乱造成的损失或损失;
10. 用于载运易燃气体或爆炸物;
11. 在高风险区域驾驶或停车;
12. 未采取适当保护措施停放而造成的损失或损坏;
13. 低于免赔额。



INFO-Tel

(+855) 23 238 088

CLAIMS HOTLINE


(+855) 61 975 888 / (+855) 69 975 888



info@proteva-insurance.com.kh



www.proteva-insurance.com.kh



FASTEST GROWING GENERAL
INSURANCE COMPANY

ធានារ៉ាប់រងយានយន្ត

MOTOR VEHICLE INSURANCE

机动车保险



Building No. 62, 4th Floor, Street 289 corner Street 528,
Village 10, Sangkat Boeng Kak 1, Khan Tuol Kouk, Phnom Penh.

ក្រុមហ៊ុន ប្រូថេវ៉ា អ៊ិនស្យូរ៉ង ម.ក ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ជាមួយដើមទុនចុះបញ្ជីជាសាច់ប្រាក់សុទ្ធ សរុបចំនួន ១២ លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់នូវស្តង់ដារឧត្តមភាពថ្មីនៅក្នុងវិស័យធានារ៉ាប់រង។ ពាណិជ្ជនាមរបស់ក្រុមហ៊ុនយើង មានការរួមបញ្ចូលនូវពាក្យ "ការពារ-PROTECT" និង "យូរអង្វែង-EVA" (ភាពគ្មានទីបញ្ចប់) ដែលឆ្លុះបញ្ចាំងពីការសន្យាធានារបស់យើងក្នុងការផ្តល់នូវការការពាររយៈពេលវែង និងការគាំទ្របិតថេរយូរអង្វែង។

ប្រូថេវ៉ា អ៊ិនស្យូរ៉ង ម.ក ទទួលបានការជឿទុកចិត្តពីសហគមន៍ និងអាជីវកម្មនានាក្នុងប្រទេសកម្ពុជាដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់អស់រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ។ ប្រូថេវ៉ា អ៊ិនស្យូរ៉ង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា "BEST NEW GENERAL INSURANCE COMPANY - CAMBODIA" នៅឆ្នាំ ២០២៤ និងក្នុងឆ្នាំ ២០២៥ ទទួលបានពានរង្វាន់ "FASTEST GROWING GENERAL INSURANCE COMPANY - CAMBODIA" ដោយ The Global Economics ដែលជាសក្ខីភាពនៃការទទួលស្គាល់ស្តង់ដារខ្ពស់ និងសេវាកម្មដ៏ល្អរបស់យើង។

ប្រូថេវ៉ា អ៊ិនស្យូរ៉ង តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត ស្ទើរភាពហិរញ្ញវត្ថុ និងសេវាកម្មឥតឯករេ។ យើងមិនត្រឹមតែបំពេញតម្រូវការអតិថិជនប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនលើសពីការរំពឹងទុករបស់អតិថិជនតាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាព ការឆ្លើយតបរហ័ស និងដំណោះស្រាយធានារ៉ាប់រងដែលមានការប្រកួតប្រជែង ដើម្បីបំពេញតម្រូវការទីផ្សារដែលតែងតែវិវត្តជាទិច្ច។ យើងជឿជាក់យ៉ាងមុតមាំថាវិធីសាស្ត្រផ្ដោតលើអតិថិជនដោយឈរលើគោលការណ៍នៃការគោរពវិជ្ជាជីវៈ និងភាពស្មោះត្រង់ អាចបង្កើតជាឥទ្ធិពលដ៏មានអត្ថន័យបំផុត។

បេសកកម្មយើងគឺជំរុញទៅមុខដោយផ្អែកលើស្នូលនៃ ការការពារ "PROTECT" ៖ វិជ្ជាជីវៈ (Professionalism) ការគោរព (Respect) ការតម្រង់ទិសសម្រាប់តម្រូវការអតិថិជន (Orientation toward customer need) ការងារជាក្រុម (Teamwork), ឧត្តមភាព (Excellence) , ការប្តេជ្ញាចិត្ត (Commitment), និង តម្លាភាព (Transparency) ។

វិសាលភាពនៃការធានា	
ការធានាជាមូលដ្ឋាន	ធានារ៉ាប់រងបន្ថែមជាជម្រើស
• ការទទួលខុសត្រូវលើភាគីតតិយជន	១. ខូចខាតទាំងស្រុង ឬការខូចខាតតួយានយន្ត
១. មរណភាព ឬរបួសលើរូបរាងកាយ	២. ការបាត់បង់យានយន្តដោយអំពើចោរកម្ម
២. ការខូចខាតទ្រព្យសម្បត្តិ	៣. គ្រោះថ្នាក់ចំពោះអ្នកបើកបរដែលអនុញ្ញាត
៣. ថ្លៃសេវាផ្នែកច្បាប់	៤. ការទទួលខុសត្រូវចំពោះអ្នករួមដំណើរ
	៥. ការធ្វើកូដកម្ម កុបកម្ម និងចលាចលសង្គម
	៦. ការលិចទឹក
រយៈពេលកំណត់នៃបញ្ញត្តិសន្យារ៉ាប់រង	
ប្រចាំឆ្នាំ ឬ១២ (ដប់ពីរ) ខែ	
រយៈពេលបង់បុព្វលាភ	
បុព្វលាភធានារ៉ាប់រងដែលដល់ពេលត្រូវបង់ និងទទួលដោយក្រុមហ៊ុនគឺមានរយៈពេល ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបញ្ញត្តិសន្យារ៉ាប់រង ឬបដិលេខ។	
អ្នកត្រូវបានធានារ៉ាប់រងអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងមកកាន់ក្រុមហ៊ុនតាមរយៈ៖	
ការបង់ជាសាច់ប្រាក់ ការបង់ជាមូលប្រទានបត្រ កម្មវិធីទូទាត់ផ្សេងៗរបស់ក្រុមហ៊ុន ឬក៏ផ្ទេរតាមរយៈគណនីធនាគារផ្ទាល់របស់ក្រុមហ៊ុន ប្រូថេវ៉ា អ៊ិនស្យូរ៉ង ម.ក ។	

ករណីមិនធានាទូទៅ
១. បើកបរដោយបុគ្គលដែលមិនមានប័ណ្ណបើកបរយានយន្ត
២. បើកបរដោយបុគ្គលស្ថិតក្រោមឥទ្ធិពលនៃការសេចក្តីឱ្យឱ្យស្រវឹង ឬ គ្រឿងច្រៀន
៣. ការប្រើប្រាស់យានយន្តមិនស្របច្បាប់
៤. ប្រើប្រាស់ដោយបុគ្គលណាម្នាក់នៃយានដ្ឋានដែលមិនមែនជាដៃគូសហការដោយពុំបានដឹងឬពីក្រុមហ៊ុន
៥. ការបែកបាក់ ឬ ខូចខាតដែលមិនបណ្តាលមកពីគ្រោះថ្នាក់
៦. ការខូចខាត ឬ បាត់បង់ដោយសារការបន្លំពីបុគ្គលដែលមានសិទ្ធិកាន់កាប់
៧. ការខូចខាតដែលកើតឡើងពីការផ្ទុកលើសចំណុះ
៨. ការខូចខាត ឬ បាត់បង់នៅក្រៅព្រះរាជាណាចក្រកម្ពុជា
៩. ការខូចខាត ឬ បាត់បង់ដែលបណ្តាលមកពីសង្គ្រាម ភេរវកម្ម ឧយត្ត្រឆ័រ កូដកម្ម កុបកម្ម និង ចលាចលស៊ីវិល
១០. ប្រើប្រាស់ក្នុងការដឹកជញ្ជូនឧស្ម័នងាយឆេះ ឬ សារធាតុផ្ទុះ
១១. បើកបរ ឬ ចតនៅទីតាំងដែលមានហានិភ័យខ្ពស់
១២. ការខូចខាត ឬ បាត់បង់ដែលបណ្តាលមកពីការទុកដាក់ដោយគ្មានវិធានការការពារត្រឹមត្រូវ
១៣. ស្ថិតក្រោមកម្រិតមិនធ្វើសំណង់

GENERAL EXCLUSIONS
1. Invalid driving license
2. Drunk driving or under influence of drug
3. Unlawful purpose
4. Used by non-panel garage without our consent
5. Breakage or damage not arising from an accident
6. Damage or loss arising from embezzlement by any person who has possession of Motor Vehicle
7. Damage arising from over carriage of load
8. Damage or loss arising outside Cambodia territory
9. Damage or loss caused by war, act of terrorism, nuclear, strike, riot, and civil commotion
10. Used for carry of flammable gases or explosives
11. Driving or park at the high risk areas
12. Damage or loss caused by lack of arrangement for care
13. Under deductible

Proteva Insurance PLC., was built on a foundation of 12 million in paid-up capital by Cambodian Shareholders. The company is dedicated to setting new benchmarks of excellence in the insurance industry. Our brand name, combining “PROTECT” with “EVA” (eternity), reflects our promise to deliver long-term protection and enduring support.

Proteva has earned the trust of Cambodia’s communities and businesses with a steadfast commitment to security, service, and excellence for over three years. Proteva Insurance was honored with the prestigious "Best New General Insurance Company in 2024 and Fastest Growing General Insurance Company in 2025" awards by The Global Economics, a testament to our dedication to high standards and exceptional service.

At the heart of Proteva is always a vision to lead by example through innovation, financial strength, and unwavering service. We strive not only to meet but to exceed the expectations of our clients by providing unparalleled quality, responsiveness, and competitive options that address their evolving needs. We believe that a client-centered approach—built on mutual respect, professionalism, and integrity—creates the most meaningful impact.

Our mission is driven by our core values captured in the spirit of “PROTECT”: Professionalism, Respect, Orientation toward customer needs, Teamwork, Excellence, Commitment, and Transparency.

SCOPE OF COVER
BASIC COVER
• Third Party Liability (TPL)
1. Death or bodily injury
2. Damage to property
3. Legal fee
OPTIONAL COVER
1. Constructive Total Loss or Damage to Motor Vehicle
2. Theft
3. Accident to Authorized Driver (AD)
4. Passenger Liability (PL)
5. Strike, Riot and Civil Commotion (SRCC)
6. Flood
PERIOD OF INSURANCE
12 months period (1 year)
PREMIUM PAYMENT TERM
The premium due must be paid and received by Us within thirty (30) days from the inception date of this Policy or Endorsement. Insured could pay premium within scenarios such as: cash, cheque, any app, and/or doing bank transfer to PROTEVA INSURANCE PLC ‘s account.